

ដលៃ កំណត់ នៃ ការ សម្រេច អរគុណ ចំពោះ ការ ចូល  
 រួម ក្នុង ការ សុទ្ធចំ មតិ ទស្សនៈ របស់ អ្នក  
 ប្រើប្រាស់ របស់ យើង ។ សូម កុំ បញ្ចូល ព័ត៌មាន  
 ឯកជន ណា មួយ ដលៃ នរណា ម្នាក់ អាច ប្រើ ដើម្បី  
 កំណត់ អត្តសញ្ញាណ អ្នក ។ គុណិតិក របស់ អ្នក នឹង  
 រក្សា ចម្ងល់ របស់ អ្នក ជា សម្រេច ប៉ុន្តែ  
 ដោយសារ ការ សុទ្ធចំ មតិ នីមួយ ៗ អាច តាម ដាន  
 ម្ចាស់ របស់ វា វិញ ពួក គេ មិន បញ្ចូល ឈ្មោះ ទេ ។  
 ប្រសិន បើ អ្នក មាន បញ្ហា ផ្សេងៗ ឬ ការ ព្រួយ  
 ហារមុខ អំពី សេវា របស់ អ្នក សូម ទាក់ ទង អ្នក គ្រប់  
 គ្រង កម្មវិធី របស់ គុណិតិក របស់ អ្នក ភ្នាក់ ៗ  
 ហើយ ពួក គេ នឹង ជួយ អ្នក ។ វា មិន មាន សុវត្ថិភាព  
 ឬ គួរ ហាន ណា ទេ ប្រើ ការ សុទ្ធចំ មតិ នេះ ដើម្បី  
 ដោះ ស្រាយ គ្រោះ អាសន្ន នោះ ទេ ។ ប្រសិន បើ  
 អ្នក មាន គ្រោះថ្នាក់ សូម ទូរស័ព្ទ ទៅ កាន់ ៩១១  
 ឬ ទៅ បន្ទប់ សង្គ្រោះ បន្ទាន់ ដលៃ នៅ ជិត  
 បំផុត របស់ អ្នក ។

## Limits of Confidentiality

Thank you for participating in our consumer perception survey. Please do not enter any private information that someone could use to identify you. Your clinic will keep your answers confidential, but since each survey can be traced back to its owner, they are not anonymous. If you have any serious issues or concerns about your services, please contact your clinic's program manager immediately and they will help you. It is not safe or advised to use this survey to address emergencies. If you are in danger, please call 911 or go to your nearest emergency room.